



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលនគរូប៊ា
លេខ: ២៩៧.៤៧...៩៩(ក.ប)

ជាតិ សាសនា ព្រះមហាក្សត្រ

៩៩.៣៣៣

នគរបាល

ស្តីពី

ការធ្វើឱ្យដំណឹង និងការប្រព្រឹត្តិភាពនៃនៅខាងក្រោមនេះ
នៃការប្រព្រឹត្តិភាពនគរបាលនគរូប៊ា

នគរបាល

- ពានយើង្ហាមធម្មនញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- ពានយើង្ហាមធម្មនញ្ញ នស/កភ/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកំណត់ដំណឹង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- ពានយើង្ហាមធម្មនញ្ញ នស/កភ/១៩១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកំណត់ដំណឹង រាជរដ្ឋាភិបាល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- ពានយើង្ហាមធម្មនញ្ញ នស/កភ/១៩១៣/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដើលប្រកាសឱ្យប្រើប្រាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិភាពនៃគណៈរដ្ឋមន្ត្រី
- ពានយើង្ហាមធម្មនញ្ញ នស/កភ/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដើលប្រកាសឱ្យប្រើប្រាប់ស្តីពីការបង្កើតទីស្តីការគោលការណ៍រដ្ឋមន្ត្រី
- ពានយើង្ហាមធម្មនញ្ញ នស/កភ/០៩៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរដាក់ទួលបន្ទកកិច្ចការរៀបចំដែន
- ពានយើង្ហាមធម្មនញ្ញ នស/កភ/០៦០៥/២៧៥ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការកំណត់ដំណឹង សម្រាប់ មាត្រាខ្សែត្រូវ មាត្រាផ្លូវ មាត្រាបាន មាត្រាបាន និងមាត្រាបាន នៃព្រះរាជាណាចក្រកម្ពុជា នស/កភ/០៩៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរដាក់ទួលបន្ទកកិច្ចការរៀបចំដែន
- ពានយើង្ហាមធម្មនញ្ញ នស/កភ/០៩៩៦/២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តិភាពនៃក្រសួង និងដំណឹង និងការបង្កើតអាជ្ញាធរដាក់ទួលបន្ទកកិច្ចការរៀបចំដែន
- ពានយើង្ហាមធម្មនញ្ញ នស/កភ/០៩៩៦/២១ អនក្រ.បក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់ដំណឹង សម្រាប់គ្រប់គ្រង និងមុខតំណែងគ្រប់គ្រងរបៀបសម្រាប់គ្រប់គ្រងនៃក្រសួង ស្ថាបនប្រាក់ដាកិ និងប្រាក់ក្រោមដាកិ
- យោងតាមការចំណាត់



សម្រេច
ចំណុចទី ១
ចាយប្លាផ្លូវនៅ

ចាយត្រា ១.-

អនក្រើត្យនេះ កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅទៅរបស់លេខាធិការដ្ឋានអចិន្តូយ៖ នៃអាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន។

ចំណុចទី ២
ច្បាស់ និលនោគិច្ច

ចាយត្រា ២.-

លេខាធិការដ្ឋានអចិន្តូយ៖ នៃអាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន និងមានការកិច្ចដូចតទៅ៖

- ជាក្នុងម៉ាស៊ីនផ្ទៀបាល និងជាបីរញ្ញកិច្ចរបស់អាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន
- សម្របសម្រួលកិច្ចការរៀបចំគណៈកម្មាធិការនឹងបច្ចេកទេសស្តីពីកិច្ចការរៀបចំដែន និងគណៈកម្មាធិការដ្ឋាននិងក្រុងដែលបានរៀបចំនៅតាមបណ្តាយខ្សោយត្រូវដែនជាមួយប្រទេសជិត ខាង
- ធ្វើទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្តល់សម្រួលដល់មន្ត្រីជាភ្លេរបស់លេខាធិការដ្ឋានអចិន្តូយ៖ នៃអាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន ត្រូវការចុះទៅបញ្ជាក់ពេលបរិច្ឆេទកម្មាធិការដ្ឋាននិងកម្មាធិការបច្ចេកទេសនឹងកម្មាធិការដ្ឋាន-ខ្សោយត្រូវការចុះទៅបញ្ជាក់ និងសម្របសម្រួលការដោរអាមេរិក កម្មាធិការបច្ចេកទេសកម្មាធិការដ្ឋាន កម្មាធិការបច្ចេកទេស និងកម្មាធិការដ្ឋាន-ខ្សោយត្រូវការចុះទៅបញ្ជាក់ ដើម្បីកំណត់រយៈពេលបន្ទាល់ និងរៀបចំបញ្ជាក់របស់មន្ត្រីជាមួយប្រទេសជិត ឱ្យមានប្រសិទ្ធភាព
- កសាងដែនកាសេកម្មភាព និងដែនការចំណាយរបស់អាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន
- លើកគ្រោងចំការ កសុំកាសម្អារៈបច្ចេកទេស និងមធ្យាបាយនានា ដើម្បីបញ្ជីដល់ការដោរក្រំដែន
- ចុះពិនិត្យ និងធ្វើការរៀបចំដែនដល់កវាំងកែវាទេរក និងបាត់ការពន្លានានាពាមបណ្តាយត្រូវដែន រួចរាល់ ការណែនាំអាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន ដើម្បីពិនិត្យ និងសម្រច
- លើកគ្រោងអភិវឌ្ឍន៍នៅតំបន់ប្រចាំដែន ផ្តល់អាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន ដើម្បីពិនិត្យ និងសម្រច
- ទំនាក់ទំនងជាមួយគណៈអភិបាលខេត្តនៅដោរក្រំដែនជាមួយនឹងប្រទេសជិតខាង ដើម្បីធ្វើការដោរក្រំដែន ខណ្ឌសីមា និងរៀបចំបញ្ជាក់ដែន
- សម្របសម្រួលកិច្ចប្រជុំផ្ទុក កិច្ចប្រជុំទេរក និងកិច្ចប្រជុំពហុកាតិ ជាមួយប្រទេសជិតខាង
- សម្របសម្រួលដំណើរការទូទៅរបស់លេខាធិការដ្ឋានអចិន្តូយ៖ និងអាជ្ញាធរដោនី ទួលបន្ទកិច្ចការរៀបចំដែន
- សិក្សាស្រាវជ្រាវ និងកសាងលិខិតបទដ្ឋានមានលក្ខណៈច្បាប់ ដើម្បីដាក់ផ្តល់អាជ្ញាធរដោនី ទួលបន្ទកិច្ចការ

បន្ទីកិច្ចការព្រមដែន ដើម្បីពិនិត្យ និងសម្រេច

-ផ្សេងៗរបស់អាជីវការណ៍ និងការងារព្រមដែន

-ធ្វើបាយការណ៍ពីលទ្ធផលនៃការចេចចាយ និងការកំណត់ក្រោមដែនជាមួយនឹងប្រទេសជិតខាង

ជុំនុំអាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែន ជូនរាជរដ្ឋបាន និងជូនសម្រាប់គោលដៅ នាយកដ្ឋាមប្រើ

-បំពេញការកិច្ចដោយស្រួល ដែលប្រចាំនាក់អាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែនប្រគល់ឱ្យ។

ចំណែកទី ៣ នេះត្រូវបានបង្កើតឡើង

ច្បាស់ ៣.-

លេខាជីការដ្ឋានអចិន្តូយ៉ែ នៃអាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែន មានចំណែកមួនដូចតាមខាង

- នាយកដ្ឋាន ដ្ឋាល និងហិរញ្ញវត្ថុ

- នាយកដ្ឋាន ហច្ចុកទេស និងវិស់ឃី

- នាយកដ្ឋាន ប្រព័ន្ធទីមេនកុមិសាស្ត្រ និងជូនដែនទី

- នាយកដ្ឋាន គ្រប់គ្រងឯកសារ និងផ្សេងៗរបស់

- នាយកដ្ឋាន ដោយស្រាយពាក្យតាបាយព្រមដែន

- នាយកដ្ឋាន អភិវឌ្ឍន៍តាមព្រមដែន។

អ្នករោលខេស់លេខាជីការដ្ឋានអចិន្តូយ៉ែ នៃអាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែន ដោយបានមិន

នៅអន្តរកិច្ចនេះ។

ច្បាស់ ៤.-

លេខាជីការដ្ឋានអចិន្តូយ៉ែ នៃអាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែន ដើម្បីរាយប្រចាំនាក់ ០១រូប និង

អន្តរប្រចាំខែ ០២ រូប។

ច្បាស់ ៥.-

នាយកដ្ឋាននីមួយៗ នៃលេខាជីការដ្ឋានអចិន្តូយ៉ែ នៃអាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែន ត្រូវដើរការ

ដោយប្រចាំនាក់នាយកដ្ឋាន ០១រូប និងអន្តរប្រចាំខែ នាយកដ្ឋានមួយចំនួនតាមការចំណែក។

នាយកដ្ឋាននីមួយៗមានការិយាល័យចំណែក មួយចំនួនដូចមានក្នុងខែសម្ដែន នៃអន្តរកិច្ចនេះ។ ការិយាល័យនីមួយៗត្រូវដើរការដោយប្រចាំនាក់ ០១ រូប និងអន្តរប្រចាំខែ នាយកដ្ឋានការិយាល័យ នាយកដ្ឋានការិយាល័យ និងការរៀបចំ ការប្រព័ន្ធដោយប្រចាំនាក់ ការិយាល័យចំណែក មួយចំនួនតាមការចំណែក នាយកដ្ឋាននីមួយៗត្រូវកំណត់ដោយប្រកាសរបស់ប្រចាំនាក់ នៃអាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែន។

ច្បាស់ ៦.-

លេខាជីការដ្ឋានអចិន្តូយ៉ែ នៃអាជីវការណ៍ពីលទ្ធផលបន្ទីកិច្ចការព្រមដែន អាចមានទីប្រើប្រាស់ប្រចាំខែ ទីប្រើប្រាស់

បច្ចេកទេស និងមានក្រុមដំនួយការងារប់ និងក្រុមដំនួយការបច្ចេកទេស ប្រអប់នាយកដៃនឹងអនុដៃនឹងមួយចំនួន តាមការចំណាំចំណាំ។

ចំណាតើ ៤ នាយកធម្មោជន៍នាយកដ្ឋាននិងក្រុមដំនួយការ

ច្បាស់ ៧.-

នាយកដ្ឋានធ្វើឱ្យបាន និងហិរញ្ញវត្ថុ មានតូនាទី និងការកិច្ចដូចតទៅ៖

- ទូលបន្ទការដោយធ្វើឱ្យបាន និងហិរញ្ញវត្ថុបស់លេខាធិការដ្ឋានអចិន្តូយ៉ា
- គ្រប់គ្រង ពាត់ចំង និងចរកចារ លិខិត ឯកសារឱ្យបានទាន់ពេល
- គ្រប់គ្រងបុគ្គលិក មន្ត្រីកដែកនាំលេខាធិការដ្ឋាន និងរៀបចំស្ថាប្រើប្រាស់ការងារមន្ត្រីបច្ចេកទេសត្រូវដែន
- ធ្វើការដោកស្តុការ និងគណនោះ
- គ្រប់គ្រងច្រព្យសម្រាតី និងខែកណែសម្រាត់រៀងរៀង
- រៀបចំគម្រោង និងគ្រប់គ្រងចំណុលចំណាយចំណាយការប្រចាំថ្ងៃ
- តាមដាន និងធ្វើបាយការណែកល់ប្រតិបត្តិការហិរញ្ញវត្ថុ
- រៀបចំកិច្ចប្រជុំធ្វើឱ្យដោក និងកិច្ចប្រជុំទូកាតី បុកិច្ចប្រជុំពុំពេលបាន ដាមួយប្រទេសជីតុអាង
- ធ្វើកំណត់ហេតុ ប្រព័ន្ធបាយការណែកគ្រប់កិច្ចប្រជុំបស់លេខាធិការដ្ឋានអចិន្តូយ៉ា
- សហការដាមួយនាយកដ្ឋានចំណុល៖លេខាធិការដ្ឋាន រៀបចំធ្វើបាយការណែកបុរលទ្ធផលការដោរ និងលើកទិសដៅការដោររូបរាងទៅតាមកាលកំណត់ រួចរាល់ដូចនេះប្រព័ន្ធលេខាធិការដ្ឋានអចិន្តូយ៉ា
- ទំនាក់ទំនង សម្របសម្រល និងសហការដាមួយក្រសួង ស្ថាប័ន និងខេត្តនានា ពាក់ព័ន្ធនៅក្នុងការដោរត្រូវដែន
- រៀបចំបាយការណែកបស់នាយកដ្ឋានប្រចាំថ្ងៃ ត្រីមាស ចមាស នព្យមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗទៀត ដើលប្រព័ន្ធលេខាធិការដ្ឋានអចិន្តូយ៉ា នៃអាជ្ញាធរដោតិទិន្នន័យកិច្ចការត្រូវដែនប្រគល់ខ្លួន

ច្បាស់ ៨.-

នាយកដ្ឋានបច្ចេកទេស និងភស់នឹង មានតូនាទី និងការកិច្ចដូចតទៅ៖

- រៀបចំគម្រោងដែនការមេ និងដែនការសកម្មភាពភស់នឹង ខណ្ឌសីមា និងបោះបង្កាលព្រឹត្តដែន
- អនុវត្តដែនការមេ និងដែនការសកម្មភាព ក្នុងការខណ្ឌសីមា និងបោះបង្កាលព្រឹត្តដែន
- ចូលរួមក្នុងកិច្ចប្រជុំទូកាតី និងកិច្ចប្រជុំពុំពេលបាន ដាមួយនិងប្រទេសជីតុអាង
- សិក្សាស្រាវជ្រាវបច្ចេកទេសនិងខែកណែកភស់នឹងគ្រប់ប្រកែទ
- ចងក្រារដែលបច្ចេកទេសនិងលទ្ធផលភស់នឹងព្រឹត្តដែន
- ចូលរួមក្នុងការដែលពិនិត្យព្រឹត្តដែនកម្មដាមួយនិងប្រទេសជីតុអាង
- សហការដាមួយនាយកដ្ឋានក្នុងសាស្ត្រនៃក្រសួងរៀបចំដែនដើលគុបនីយកម្ម និងសំណង់អំពីបច្ចេកទេសភស់នឹងព្រឹត្តដែន

- ចុះអនុត្រឡប់ដោកតែស្ថាបុណ្យការកំណត់ខ្សោយត្រាំដែនខណ្ឌសីមា និងបានបង្កើតជាមួយប្រទេស ជិតខាង
- សហការជាមួយនាយកដ្ឋានផ្ទៃពាល គ្រប់គ្រងសម្ងាត់ និងបរិភារ សម្រាប់ការដោបេច្ចកទេសវាស៊ីដឹង
- ចូលរួមការចំណែកដោមួយប្រទេសជិតខាង ដើម្បីកំណត់ខ្សោយត្រាំដែនខណ្ឌសីមា និងបានបង្កើតជាមួយប្រទេស ជិតខាង
- សហការជាមួយនាយកដ្ឋានផ្ទៃពាល នាយកដ្ឋានគ្រប់គ្រងឯកសារ និងធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង
- ក្រុមការដោរត្រាំដែន ដើម្បីក្រោចករណីនាយកដ្ឋានគ្រប់គ្រងឯកសារ និងធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង
- ក្រុមការដោរត្រាំដែនប្រចាំខែ ត្រីមាស ធមាស នួយមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង និងបានបង្កើតជាមួយប្រទេស ជិតខាង

ច្បាស់ ៩.-

- នាយកដ្ឋានប្រព័ន្ធតែមទៀតមានកុមិសាស្ត្រ និងដឹកជញ្ជូនដែនទី មានគុណភាព និងការកិច្ចដូចតទៅ៖
- ក្រុមការដោរត្រាំដែនការមេ និងដែនការសកម្មការដោយស្រី និងប្រមូលតែម្រូវការកុមិសាស្ត្រនៅទីតាំង ជាក់ស្ថាបុណ្យ ទាំងនេះដី និងសម្រួល
 - ក្រុមការដោរត្រាំដែនប្រមូលទិន្នន័យ ដើម្បីធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង
 - សហការនិងចូលរួមជាមួយប្រជុំកែវតាមពាក្យតែនូវការដោរករណីដែនទីក្នុងការសង្គម និងប្រមូលតែម្រូវការកុមិសាស្ត្រ
 - សហការគ្រប់គ្រង និងបំពេញខករណីសម្ងាត់បានបង្កើតជាមួយប្រទេស ជិតខាង
 - សហការជាមួយនាយកដ្ឋានកុមិសាស្ត្រ នៃក្រសួងក្រុមការកិច្ចនិយកមួយ និងសំណងអំពីបច្ចេកទេស និងការកិច្ចដែនទីក្នុងការកិច្ចប្រចាំឆ្នាំ
 - ចូលរួមចំណែកដោមួយប្រទេសជិតខាង ដើម្បីកំណត់ខ្សោយត្រាំដែនខណ្ឌសីមា និងបានបង្កើតជាមួយប្រទេស ជិតខាង
 - សហការជាមួយនាយកដ្ឋានគ្រប់គ្រងឯកសារ និងធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង និងការកិច្ចដែនទីក្នុងការកិច្ចប្រចាំឆ្នាំ
 - ក្រុមការដោរត្រាំដែនប្រមូលទិន្នន័យ ដើម្បីក្រោចករណីនាយកដ្ឋានគ្រប់គ្រងឯកសារ និងធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង
 - ក្រុមការដោរត្រាំដែនប្រចាំខែ ត្រីមាស ធមាស នួយមាស និងប្រចាំឆ្នាំ
 - បំពេញការកិច្ចធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង និងបានបង្កើតជាមួយប្រទេស ជិតខាង

ច្បាស់ ១០.-

- នាយកដ្ឋានគ្រប់គ្រងឯកសារ និងធ្វើឲ្យដឹងបានបង្កើតជាមួយប្រទេស ជិតខាង និងការកិច្ចដូចតទៅ៖
- ប្រមូលចំណែកដោរត្រាំដែនទីនិងការកិច្ចប្រចាំឆ្នាំ ជាក់ស្ថាបុណ្យ ទាំងអស់ ចំណុះអាយុលេខាធិការដ្ឋានអិនិត្យ និងលិខិតបទដ្ឋានគិតិយក្នុងដែនទីទាំងនេះ និងកិច្ចការកិច្ចដែនទី
 - ថែរក្សា ការពារ ឯកសារ និងដែនទីតាមលក្ខណៈបច្ចេកទេស ដោយជានីមួយនាមនូវគុណភាពខ្ពស់
 - ចុះបញ្ជីតាមដោនឯកសារដែលអង្គភាពធ្វើឲ្យដឹងបានខ្លួនខ្លួន និងបញ្ជាក់ថាបានបង្កើតជាមួយប្រទេស ជិតខាង

- សិក្សា ពិនិត្យមើលទីតាំង បរិយាតាស ដើម្បីរៀបចំទុកដាក់នៃកសារឱ្យមានសណ្ឌាប់ធ្លាប់ល្អ មានសុវត្ថិភាព និងដាយស្រួលវស្សាងរក
- ស្ថិសនធនកសារទាំងអស់ទុកដាក់នៃប្រព័ន្ធកំពូទ័រ និងត្រួតពិនិត្យដាយប្រចាំទុកដាក់រៀបក្រាធិន្ទន់យ៍
- គ្រប់នៃកសារទាំងអស់នឹងត្រួតរក្សាទុកដាក់និងការរៀបក្រាធិន្ទន់យ៍ និងទុកដាក់យ្វេះ
- ផ្សេងៗដាយការណ៍បែងសំណងជាន់ការដោះស្រាយក្នុងប្រព័ន្ធកំពូទ័រ និងការរៀបក្រាធិន្ទន់យ៍
- រៀបចំបាយការណ៍បែងសំណងជាន់ការដោះស្រាយក្នុងប្រព័ន្ធកំពូទ័រ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗទៀតដែលប្រពានលេខាជាតានអចិន្តិក្រុម នៃអាជ្ញាធរដាក់ទូលបន្ទុកកិច្ចការរៀបក្រាធិន្ទន់យ៍

ចាយត្រា ១១.-

នាយកដ្ឋានដោះស្រាយបាត់ការពាណិជ្ជកម្ម នាយកដ្ឋាន និងការកិច្ចផ្សេចតាមទេស:

- តាមដាន សិក្សា ស្រាវជ្រាវត្រូវការកិច្ចផ្សេចដែលមានបាត់ការពាណិជ្ជកម្ម ដោយសហការដោម្បួយនាយកដ្ឋានពាក់ព័ន្ធ និងក្រសួង ស្ថាបន អាជ្ញាធរដែលដែលត្រូវការកិច្ចផ្សេចនៅក្នុងប្រព័ន្ធកំពូទ័រ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- ធ្វើបាយការណ៍បែងសំណងជាន់ការដោះស្រាយក្នុងប្រព័ន្ធកំពូទ័រ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- រៀបចំបាយការណ៍បែងសំណងជាន់ការដោះស្រាយក្នុងប្រព័ន្ធកំពូទ័រ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗទៀតដែលប្រពានលេខាជាតានអចិន្តិក្រុម នៃអាជ្ញាធរដាក់ទូលបន្ទុកកិច្ចការរៀបក្រាធិន្ទន់យ៍

ចាយត្រា ១២.-

នាយកដ្ឋានអភិវឌ្ឍន៍តាមរៀបក្រាធិន្ទន់យ៍ នាយកដ្ឋាន និងការកិច្ចផ្សេចតាមទេស:

- សិក្សាលោកស្រីបែងចែកសេដស៊ីតុងកិច្ចអភិវឌ្ឍន៍តាមបណ្តាញក្នុងការកិច្ចផ្សេចតាមទេស និងក្រសួង សេចក្តីប្រាជិតបណ្តាញកិច្ចអភិវឌ្ឍន៍តាមបណ្តាញក្នុងការកិច្ចផ្សេចតាមទេស
- សហការដោម្បួយស្ថាបនពាក់ព័ន្ធ ដើម្បីយើកគ្មានដោក់ស្ថិស្ថុងការអភិវឌ្ឍន៍តាមបណ្តាញក្នុងការកិច្ចផ្សេចតាមទេស
- រៀបចំបាយការណ៍បែងសំណងជាន់ការដោះស្រាយក្នុងប្រព័ន្ធកំពូទ័រ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗទៀតដែលប្រពានលេខាជាតានអចិន្តិក្រុម នៃអាជ្ញាធរដាក់ទូលបន្ទុកកិច្ចការរៀបក្រាធិន្ទន់យ៍

ចំណេះចំណាំ ៥

អនុរោញឡាត្រួត

ចាយត្រា ១៣.-

ប្រពាននាយកដ្ឋាន អនុប្រពាននាយកដ្ឋាន ប្រពានការិយាល័យ អនុប្រពានការិយាល័យ ជំនួយការ និងមន្ទីរនៃលេខាជាតានអចិន្តិក្រុម ត្រូវបំពេញត្រូវការ និងការកិច្ចបែងសំខាន់ហូតដល់មានការតែងតាំង ឬប្រគល់ការកិច្ចដើម្បីស្របតាមបទប្បញ្ញត្តិ នៃអនុក្រុមនេះ។

ចំណុកទី ៦
នគរាលបញ្ជាផ្ទៃ

ច្បាស់ ១៥.-

បទបញ្ជាផ្ទៃទាំងឡាយណាដែលដូរយ និងអនុក្រើន្យនេះ ត្រូវទុកជានិកករណី។

ច្បាស់ ១៥.-

ផ្នែមន្ត្រីទួលបន្ទកទីស្តីការគណៈដូមន្ត្រី ផ្នែមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែមន្ត្រីក្រសួងមុខងារ សាធារណៈ ប្រធានអាជ្ញាធរជាតិទួលបន្ទកកិច្ចការព្រមដើម្បី ផ្នែមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែល ពាក់ព័ន្ធព្រឹទេទួលបន្ទកអនុវត្តអនុក្រើន្យនេះ តាមការកិច្ចរៀងរាល់ប៉ុណ្ណោះបានលាតទៅ។

ផ្លូវការដែលបានបញ្ជាផ្ទៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦



នគរាលបញ្ជាផ្ទៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦

បានយកសេចក្តីគោរពដោយបាន

សម្រាប់អគ្គមហាសោរបភីតែដោនានាយករដ្ឋមន្ត្រី សុមាណុលោខា

នៃនគរាលបញ្ជាផ្ទៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦

ទំនាក់ទំនង

កំណែងទួល :

- ក្រសួងព្រះបាយកដៃ
- អគ្គលោខាជីវាជ្វានក្រុមប្រឹក្សាគមនុញ្ញ
- អគ្គលោខាជីវាជ្វានព្រឹទេសកា
- អគ្គលោខាជីវាជ្វានដ្ឋានសកា
- អគ្គលោខាជីវាជ្វានដ្ឋាកិច្ច
- ខ្លួនការលិយសម្រាប់អគ្គមហាសោរបភីតែដោនានាយករដ្ឋមន្ត្រី
- ខ្លួនការលិយសម្រាប់ឯកឧត្តម ពេកខ្លួម ពេកដំទាក់ខែបនាយករដ្ឋមន្ត្រី
- ដូចប្រការ១៥
- រាជកិច្ច
- ឯកសារ-កាលបរិច្ឆេទ

ឯកសារនូវឯកសារទី ១ លើ ៤ អនុប្រជ.បណ្ឌ ក្នុងចុះថ្ងៃ ០៥ ខែ កញ្ញា ឆ្នាំ ២០១៦
អនុសារនូវឯកសារទី ១ ដែលបានចាប់បើចុះថ្ងៃ ០៥ ខែ កញ្ញា ឆ្នាំ ២០១៦ និងបានបង្កើតឡើង

